



WWF for a living planet®

WWF-Cambodia

21, Street 322,  
Boeung Keng Kang I,  
Phnom Penh, Cambodia  
P.O. Box: 2467

Tel: +855 23 218 034

Fax: +855 23 211 909

[www.wwf.org.kh](http://www.wwf.org.kh)  
[www.panda.org/greatermekong](http://www.panda.org/greatermekong)  
[wwfcambodia@wwf.org.kh](mailto:wwfcambodia@wwf.org.kh)

សេចក្តីប្រកាសសារព័ត៌មាន

សម្រាប់ចេញផ្សាយបន្ទាន់

## អង្គការ WWF សូមកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់របស់ឧទ្យានរក្សាជីវិតអស់

ខណៈពេលដែលពិភពលោកប្រារព្ធទិវាឧទ្យានរក្សាជីវិតពិភពលោកនៅថ្ងៃនេះ អង្គការ WWF សូមកោតសរសើរ និងទទួលស្គាល់ចំពោះសមិទ្ធផលនិងការងារជាច្រើនដែលមន្ត្រីឧទ្យានរក្សាសម្រេចបាន ជាពិសេសឧទ្យានរក្សាទាំងអស់ដែលបាននិងកំពុងពុះពារនិងប្តេជ្ញាចិត្តដើម្បីបុព្វហេតុការពារធនធានធម្មជាតិនិងវប្បធម៌នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនិងមេគង្គនៃប្រទេសកម្ពុជា។

អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិសំខាន់ៗ និងផ្តល់ការកសាងសមត្ថភាពជំនាញសម្រាប់ការអនុវត្តច្បាប់ ព្រមទាំងផ្តល់នូវរាល់សម្ភារៈគ្រឿងបរិក្ខារ និងឧបករណ៍ចាំបាច់នានាជូនដល់មន្ត្រីឧទ្យានរក្សានិងមន្ត្រីឆ្នាំទន្លេសរុបទាំងអស់ចំនួន ២៧១ នាក់ សម្រាប់បំពេញភារៈកិច្ចរបស់ខ្លួន កិច្ចការងារល្អៗ និងការចុះត្រួតពិនិត្យជាប្រចាំនៅក្នុងតំបន់ការពារ។

**លោក សេង ឡឿក នាយកអង្គការ WWF** បានមានប្រសាសន៍ថា៖ “អង្គការ WWF សូមអរគុណដោយក្តីគោរពដល់ឧទ្យានរក្សាទាំងអស់ដែលបានពុះពារ ប្រឈមនឹងឧបសគ្គនិងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរម្យមុខនៃការអភិរក្ស។ យើងខ្ញុំសូមកោតសរសើរចំពោះការលះបង់និងប្តេជ្ញាចិត្តខ្ពស់របស់ឧទ្យានរក្សាទាំងអស់ក្នុងការថែរក្សានិងការពារធនធានសត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនិងទន្លេដែលមនុស្សយើងទាំងអស់គ្នាពឹងអាស្រ័យសម្រាប់ជីវិត” ។

មន្ត្រីឧទ្យានរក្សាអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ ប៉ុន្តែត្រូវប្រឈមនឹងហានិភ័យស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗរួមមានដូចជាទឹកជំនន់ អគ្គីភ័យ ជំងឺឫសត្វដែលអាចបង្កគ្រោះថ្នាក់ ក៏ដូចជាត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសខណៈមន្ត្រីឧទ្យានរក្សាចុះអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់។

**លោក James Peter Lourens ទីប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្តច្បាប់នៃអង្គការ WWF** បាននិយាយថា៖ “តួនាទីជាឧទ្យានរក្សាគឺជាកាតព្វកិច្ចមួយដែលមិនងាយស្រួលនោះទេ ហើយឧទ្យានរក្សាជារឿយៗត្រូវបំពេញការងារក្នុងស្ថានភាពប្រឈមនឹងគំរាមកំហែងដល់អាយុជីវិត” ។ “ប៉ុន្តែដោយសារតែចំណូលចិត្តនិងការស្រឡាញ់ធម្មជាតិឧទ្យានរក្សាទាំងអស់មាន និងបានបង្ហាញភាពតស៊ូ អត់ធ្មត់ ពុះពារការលំបាកនិងហានិភ័យគ្រប់យ៉ាងដើម្បីបំពេញភារៈកិច្ចថែរក្សានិងការពារសត្វព្រៃសំខាន់ៗព្រមទាំងទីជម្រកធម្មជាតិរបស់សត្វទាំងនេះឲ្យស្ថិតនៅគងវង្ស”។

ដើម្បីជាការទទួលស្គាល់នូវការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្ស នៅឆ្នាំនេះអង្គការ WWF បានជ្រើសរើសក្នុង ចំណោមមន្ត្រីឧទ្យានុរក្សធ្វើជាច្រើនរូបពីទូទាំងពិភពលោក ហើយបានប្រគល់ជូនដល់ **លោក ស៊ិនសត្តា** ដែលជា មន្ត្រីឧទ្យានុរក្សមួយរូបធ្វើការនៅដែនជម្រកសត្វព្រៃស្រែពកដែលគាំទ្រដោយអង្គការ WWF - នូវពានរង្វាន់ Dr Rimington សម្រាប់ការរួមចំណែកដ៏ពិសេសរបស់គាត់ក្នុងការអភិរក្សធនធានព្រៃឈើ ដែលផ្តល់ជាទីជម្រកដល់សត្វ ព្រៃដែលរងគ្រោះថ្នាក់ដិតដុតពូជជាច្រើនប្រភេទ ដូចជា៖ ដំរីអាស៊ី ខ្លាខិន ទន្សោង ខ្លីង រមាំង និងឈ្លូសជាដើម។ ពានរង្វាន់កម្រិតអន្តរជាតិនេះក៏បានទទួលស្គាល់ផងដែរដល់សមិទ្ធផលដែល **លោក ស៊ិនសត្តា** សម្រេចបាន ដោយ មានការប្រឈមនឹងហានិភ័យខ្ពស់ក្នុងការរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដែលប្រជាជនសហគមន៍ មូលដ្ឋានពឹងអាស្រ័យសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសទិវាឧទ្យានុរក្សពិភពលោកនេះដែរ WWF សូមគោរពដល់វិវឌ្ឍន៍ភាពរបស់ឧទ្យានុរក្ស ចំនួន ៤ រូប ដែលបាន ពលីជីវិតខណៈពេលពួកគេបំពេញភារៈកិច្ច ក៏ដូចជាដល់ឧទ្យានុរក្សមួយចំនួនផ្សេងទៀតដែលបានរងរបួសក្នុងពេល បំពេញការងារ។ ក្នុងចំណោមឧទ្យានុរក្សពលីជីវិត ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ៖ មានឧទ្យានុរក្សមួយរូប បាន បាត់បង់ជីវិតដោយការជួបគ្រោះថ្នាក់ដោយចៃដន្យខណៈពេលខ្លួនបំពេញការងារ និងឧទ្យានុរក្សចំនួន ៣ រូប ទៀត បានស្លាប់ដោយសារជំងឺក្នុងរយៈពេលបំពេញការងារ។

**លោក សេង ឡឿត** បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមផ្ញើតឱកាសទិវាឧទ្យានុរក្សពិភពលោកថ្ងៃនេះដើម្បីឧទ្ទិស ដល់វិញ្ញាណខ័ណ្ឌនៃឧទ្យានុរក្ស ដែលបានពលីជីវិត ក្នុងបុព្វហេតុកាតព្វកិច្ចការពារធនធានធម្មជាតិ ហើយយើងខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់” ។

ការអនុវត្តច្បាប់គឺជាសមាសធាតុសំខាន់មួយសម្រាប់ការគ្រប់គ្រងតំបន់ការពារនៅក្នុងតំបន់ព្រៃទេសភាពភាគខាង កើតនិងមេគង្គនៃប្រទេសកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អង្គការ WWF កម្ពុជា ក្នុងរយៈពេលជាង ២១ ឆ្នាំស្រុកនិងទៅនេះ បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់ ការអនុវត្ត និងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងច្បាប់ស្តីពីជលផល ក៏ដូចជាការអនុវត្តនូវកម្មវិធីផ្សេងៗទៀត ដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ ព្រមទាំងការតាម ដាននិងស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ការពារទាំងនេះ ដោយផ្អែកលើអំណរគុណដល់ការគាំទ្រនិងឧបត្ថម្ភពី USAID, EU, DGD, SDC, BMZ, GEF / UNEP / MOE, H&M, WWF-BE, WWF-US, WWF-SE និង WWF-NL ។

\*\*\*\*\*

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖  
លោក ទេព អស្មារិទ្ធ ប្រធានកិច្ចការសាធារណៈ និងគ្រប់គ្រងព័ត៌មាននៃអង្គការ WWF-កម្ពុជា  
អ៊ីម៉ែល៖ [asnarith.tep@wwf.org.kh](mailto:asnarith.tep@wwf.org.kh) ទូរស័ព្ទ៖ ០១២ ៩៥៧ ៩១៩

**ព័ត៌មានសម្រាប់អ្នកនិពន្ធ៖**  
តំណសម្រាប់ទាញយករូបភាព៖ <https://bit.ly/2PdxyuF>

**អំពី WWF**

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) ជាអង្គការអភិរក្សធម្មជាតិឯករាជ្យមួយ ដែលមានអ្នកគាំទ្រជាង៣០ លាននាក់ និងមានបណ្តាញបេសកកម្មនៅក្នុង១០០ប្រទេសលើពិភពលោក។ បេសកកម្មរបស់យើងគឺបញ្ឈប់ការ រេចរើលនៃបរិស្ថានធម្មជាតិរបស់ភពផែនដី និងដើម្បីកសាងអនាគតមួយដែលមនុស្សរស់នៅដោយសុខដុមជាមួយនឹង

ធម្មជាតិ តាមរយៈការអភិរក្សជីវៈចម្រុះរបស់ពិភពលោក ធានាការប្រើប្រាស់ដោយចីរភាពនូវធនធានកើតឡើងវិញ និងលើកកម្ពស់ការកាត់បន្ថយការបំពុលនិងការប្រើប្រាស់ខ្លះខ្លាយ។

សូមចូលចូលទៅកាន់ទំព័រ [Facebook](#) និង [Twitter](#) របស់យើងដើម្បីទទួលបាននូវដំណឹងថ្មីៗ និងសូមចូលទៅកាន់ គេហទំព័ររបស់យើងគឺ [www.wwf.org.kh](http://www.wwf.org.kh) ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត។